



អង្គការស្រាវជ្រាវអភិវឌ្ឍន៍មនុស្សនៅកម្ពុជា
Human Development Research Cambodia



សុខភាពអាកប្បកិរិយាសហគមន៍ ជា
គម្រោងមួយដែលស្ថិតនៅក្រោមអង្គការ
ស្រាវជ្រាវអភិវឌ្ឍន៍មនុស្សនៅកម្ពុជា។ កម្ម
វិធីនេះ ត្រូវបានបង្កើតឡើងនៅខែកក្កដា ឆ្នាំ
២០១៤ ក្រោមគំនិតផ្តួចផ្តើមរបស់ក្រុម

និស្សិតបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកចិត្តវិទ្យាគ្លីនិក ក្នុងគោលបំណងលើក
កម្ពស់ការយល់ដឹងអំពីសុខភាពផ្លូវចិត្ត និងសុខភាពអាកប្បកិរិយា
របស់កុមារ និងប្រជាជនក្នុងសហគមន៍។

គម្រោងសុខភាពអាកប្បកិរិយាសហគមន៍ ផ្តល់នូវសេវាជាច្រើនទាក់
ទងនឹងសុខភាពផ្លូវចិត្ត:

ការផ្តល់ការអប់រំផ្នែកចិត្តសាស្ត្រ បញ្ហាអាកប្ប-កិរិយាកុមារ បញ្ហា
ដំណេក ទំនាស់អាពាហ៍ពិពាហ៍ បញ្ហាក្នុងគ្រួសារ បញ្ហាក្នុងការសិក្សា
វិបត្តិស្នេហា គំនិតអត្តឃាត ធ្លាក់ទឹកចិត្ត ថប់បារម្ភ វិបត្តិលក់ការ



បាត់បង់ការងារ ។ល។
លោក គឹម រស្មី ជានិស្សិតបរិញ្ញាបត្រជាន់
ខ្ពស់ផ្នែកចិត្តវិទ្យាគ្លីនិក និងគ្រប់គ្រង។លោក
មានបទពិសោធន៍ជាច្រើនឆ្នាំ លើជំនាញ

ប្រឹក្សាយោបល់។ នៅក្នុងគម្រោងសុខភាពអាកប្បកិរិយាសហគមន៍
របស់អង្គការស្រាវជ្រាវអភិវឌ្ឍន៍មនុស្សនៅកម្ពុជា លោកមានតួនាទី
ជាប្រធានកម្មវិធី។



កញ្ញា លីម ផាន់ណា ជានិស្សិតបរិញ្ញាបត្រ
ជាន់ខ្ពស់ផ្នែកចិត្តវិទ្យាគ្លីនិក។ នាងមានបទ
ពិសោធន៍បម្រើការងារផ្នែកផ្លូវចិត្តនៅសហ
គមន៍ ហើយបច្ចុប្បន្ននេះ ផាន់ណាកំពុងធ្វើ
ការជាមួយក្មេងស្រីដែលមានបញ្ហាប៉ះទង្គិច
ផ្លូវចិត្ត។ នាងមានតួនាទីជាមន្ត្រីកម្មវិធី នៅក្នុងក្រុមសុខភាពអាកប្ប
កិរិយាសហគមន៍។



លោកជឿន សម្ពុស្ស ជានិស្សិតបរិញ្ញា-
បត្រជាន់ខ្ពស់ផ្នែកចិត្តវិទ្យាគ្លីនិក។ លោក
មានបទពិសោធន៍ជាច្រើនឆ្នាំ នៅក្នុង
ការងារផ្នែកស្រាវជ្រាវ ជាពិសេស ជំនាញ
ក្នុងការគ្រប់គ្រងគម្រោង ហើយលោកក៏ជា
ប្រធានកម្មវិធីនៅក្នុងកម្មវិធីសុខភាពអាកប្បកិរិយាសហគមន៍ផងដែរ
។

វត្តមានបណ្តុះបណ្តាល:

កម្មវិធីសុខភាពអាកប្បកិរិយាសហគមន៍ផ្តល់វគ្គបណ្តុះបណ្តាលក្នុង
តម្លៃសមរម្យ ទាក់ទងនឹងសុខភាពផ្លូវចិត្តដូចជា:

- ការគ្រប់គ្រងភាពតានតឹង
- ការគ្រប់គ្រងកំហឹង
- មូលដ្ឋានគ្រឹះនៃការប្រឹក្សាយោបល់

- ជំនាញក្នុងការធ្វើការជាមួយកុមារ
- ការផ្តល់ប្រឹក្សាលើអាកប្បកិរិយាកុមារតាមគ្រួសារ
- ជំនាញលើការប្រឹក្សានិងយល់ដឹងពីគ្រឿងញៀន
- ផ្តល់អភិបាលកិច្ចក្នុងជំនាញប្រឹក្សាយោបល់

អាសយដ្ឋាន: ផ្ទះលេខ ៦Z1 មហាវិថីម៉ៅសេតុង សង្កាត់ទន្លេបាសាក់
ខណ្ឌច្បារមន ភ្នំពេញ


សូមធ្វើការទំនាក់ទំនង:

លោក ជឿន សម្ពុស្ស ០១០ ៧៦៧ ៧៧៥
លោក គឹម រស្មី ០១២ ៩៧៩ ៨២៩
កញ្ញា លីម ផាន់ណា ០១១ ៥៨៥ ១៥៥
ការិយាល័យ ០៦១ ៥៥៥ ៣០០

Email: cbbh@hdrcambodia.org

info@hdrcambodia.org

Facebook: <https://www.facebook.com/cbbhpsy>





អង្គការស្រាវជ្រាវអភិវឌ្ឍន៍មនុស្សនៅកម្ពុជា
Human Development Research Cambodia



Community-Based Behavioral Health is a project supported by Human Development Research Cambodia. Initiated by Master of Clinical Psychology students in July

2014, its purpose is promoting and understanding the mental and behavioral health of children and adults in communities.

Community-Based Behavioral Health provides many mental health services including:

Psychological education, child behavioral problems, sleep disturbance, marital conflicts, family issues, learning disabilities, emotional problems, suicide prevention, depression and anxiety.



Mr. Kim Raksmei is a master student in Clinical and Counseling Psychology. He has extensive counseling experience. Mr. Kim is a project director for Community-Based Behavioral Health.



Ms. Lim Phanna is a master student in Clinical and Counseling Psychology. She has experience in working with adults and children in community-based mental health. Currently, she is working with many girls who have had experiences of trauma. Phanna is a project director for Community-Based Behavioral Health.



Mr. Chien Samphoas is a master student in Clinical and Counseling Psychology. He has been working in research and project management for many years. Mr. Chien is a project director for the Community-Based Behavioral Health project.

Training Course:

Community-Based Behavioral Health provides mental health training courses with affordable fees:

- ✂ Stress Management
- ✂ Anger Management
- ✂ Basic Counseling Skills
- ✂ How to Work with Children
- ✂ Providing Child Behavior Counseling
- ✂ Providing Drug Abuse Counseling
- ✂ Counseling Supervision Skills

Address: #6Z1, Mao Tse Tung Blvd, Tonle Bassac, Chamkarmorn, Phnom Penh, Cambodia

Web: www.hdrCambodia.org

Email: info@hdrCambodia.org

Facebook: <https://www.facebook.com/cbbhpsy>

- Mobile Phone:**
- 010 767 775 (Mr. Chien)
 - 011 58 51 55 (Ms. LIM)
 - 012 979 829 (Mr. KIM)
 - 061 555 300 (Office)

